

46

더 신경 쓰도록 하자

យើងនាំគ្នាប្រុងប្រយ័ត្នជាងនេះទាំងអស់គ្នា!

학습 안내

ការណែនាំអំពីមេរៀន

- វគ្គបំណងមេរៀន ការស្វែងរកពីមូលហេតុនៃបញ្ហា, ការនិយាយអំពីវិធីសាស្ត្រក្នុងការដោះស្រាយ
- វេយ្យាករណ៍ -도록 하다, -게 되다
- ពាក្យថ្មី វិស័យចិញ្ចឹមសត្វ, វិស័យនេសាទ
- ព័ត៌មាន · វប្បធម៌ ការងារជាក់ស្តែងនៃវិស័យចិញ្ចឹមសត្វ និង នេសាទ

대화 1 ការសន្ទនា ១

Track 142



ខាងក្រោមនេះគឺជាការសន្ទនារវាងស្វិត្យនិងលោកថៅកែ។ ដំបូង សូមស្តាប់ការសន្ទនាឲ្យបាន២ដងជាមុនសិន រួចហើយចូរថាតាម។

주인 아저씨 이걸 어쩌지. 수피카, 지난번에 바꾼 사료 말이야. 소한테 잘 안 맞는 것 같아.

គិតយ៉ាងម៉េចទៅ? ស្វិត្យ! និយាយអញ្ចឹង ចំណីដែលបានប្តូរកាលពីលើកមុន ដូចជាមិនសូវត្រូវជាមួយនឹងគោយើងនោះទេ។

수피카 그래요? 농협중앙회에서 좋은 거 나왔다고 해서 바꾸신 거잖아요.

អញ្ចឹងរឺ? ក្រែងខាង សហព័ន្ធសហករណ៍កសិកម្មជាតិ បាននិយាយថាវាល្អ ទើបយើងប្តូរមកប្រើវាទេតើ។

주인 아저씨 추천하길래 믿고 한번 써 봤는데..... 오늘은 배까지 이렇게 불룩해지고 가스도 많이 찬 것 같아.

ដោយសារតែគេណែនាំឲ្យ ខំជឿ ហើយថាសាកប្រើ ល មើលម្តង... ថ្ងៃនេះ ពោះរបស់ពួកវាឡើងប៉ោង ដូចពោរពេញទៅដោយប្តូរអញ្ចឹង។

수피카 그럼, 어떻게 하죠? یہہہញឹង គិតធ្វើយ៉ាងម៉េចទៅ?

주인 아저씨 우선 아무 것도 먹이지 말고 수의사부터 불러야겠어.

그리고 앞으로는 더 신경 쓰도록 하자.

소들이 고생을 많이 한 것 같아, 휴.

ជាដំបូង កុំបញ្ជាក់អ្វីឲ្យពួកវាទៀត មើលទៅបែបត្រូវហៅពេទ្យសត្វមក មើលសិនហើយទើបបាន។ ហើយលើកក្រោយ យើងនាំគ្នាប្រុងប្រយ័ត្នជាងនេះទាំងអស់គ្នា! គោទាំងឡាយវេទនាស្តាប់ហើយ...ហើយ

맞다 ត្រូវ

N이/가 N에/에게(한테) ត្រូវ(នឹង)

· 새로 산 신발이 발에 안 맞아서 다른 신발로 바꿨어요.

ដោយសារតែស្បែកជើងដែលទិញថ្មីមិនត្រូវនឹងជើង ខ្ញុំបានប្តូរយកស្បែកជើងផ្សេងវិញ។

신경(을) 쓰다

ប្រុងប្រយ័ត្ន/យកចិត្តទុកដាក់

· 가: 이반 씨, 감기는 좀 어때요?

អ៊ីបាន, ជំងឺផ្តាសាយយ៉ាងម៉េចទៅហើយ?

나: 많이 나왔어요. 신경 써 줘서 고마워요.

រាងគ្រាន់បើច្រើនហើយ។

អរគុណសម្រាប់ការយកចិត្តទុកដាក់។



តើអ្នកស្តាប់ ហើយថាតាមហើយមែនទេ? បើអញ្ចឹង សូមសាកល្បងឆ្លើយសំណួរខាងក្រោម។

1. 아저씨는 사료를 왜 바꿨어요? តើហេតុអ្វីបានជា លោកពូ ផ្លាស់ប្តូរចំណី?
2. 왜 수의사를 부르려고 해요? ហេតុអ្វីបានជាមានបំណងចង់ហៅពេទ្យសត្វមក?

정답 1. 농협중앙회에서 추천해서 바꿨어요. 2. 소에게 문제가 생겨서 수의사를 부르려고 해요.



េរ្យិ 1 ពាក្យថ្មី ១ | គុសនេប វិស័យចិញ្ចឹមសត្វ



ខាងក្រោមនេះគឺជាកន្សោមពាក្យដែលពាក់ព័ន្ធនឹងវិស័យចិញ្ចឹមសត្វ។ តោះ! យើងមើលថាមានពាក្យអ្វីខ្លះទាំងអស់គ្នា។



ដៃដី
សត្វជ្រូក



ស
សត្វគោ



តុ
សត្វមាន់



យ
សត្វចៀម



ទ
សត្វទា



ម
សត្វសេះ



ត
សត្វទន្សាយ



យ
ការចិញ្ចឹមជ្រូក



យ
ការចិញ្ចឹមគោ



យ
ការចិញ្ចឹមមាន់



គុ
ក្រោល ឬទ្រូង



ស
សារៈ/មកិ
ចំណី



ក
ចំបើង/ស្មៅស្លូត



សូមកុំមើលពាក្យខាងលើ ហើយសាកល្បងឆ្លើយសំណួរ។

1. ក្រដាសដល់ ប្រយោគ (ប្រយោគ) ទៅក្នុង ប្រយោគ។

សូមជ្រើសរើសយកកន្សោមពាក្យពី <ឧទាហរណ៍> មកបំពេញឲ្យបានត្រឹមត្រូវទៅនឹងរូបភាព។



ប្រយោគ

- ដៃដី
- តុ
- ស
- គុ
- យ

ចម្លើយ 1) តុ 2) ស 3) គុ 4) ដៃដី 5) យ



យើងប្រើប្រាស់ '-도록 하다' ភ្ជាប់ជាមួយកិរិយាស័ព្ទ ដើម្បីបញ្ជាក់ទៅកាន់បុគ្គលណាម្នាក់ឲ្យធ្វើរឿងអ្វីមួយ។

- 加: 먼저 먼저부터 **뒤도록 하세요.** ដំបូងសូមធ្វើការជួតជួលជាមុនសិន។
- 나: 그럼 창문을 좀 열게요. បើអញ្ចឹង ចាំខ្ញុំបើកបង្អួចបន្តិច។
- 加: 중요한 시험이니까 열심히 **준비하도록 하세요.** ដោយសារនេះ គឺជាការប្រលងសំខាន់ ដូច្នេះសូមប្រឹងប្រែងរៀនសូត្រ។
- 나: 네, 최선을 **다하도록 할게요.** បាទ/ចាស! ខ្ញុំនឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព។



តើអ្នកយល់ពីការប្រើប្រាស់ '-도록 하다' ហើយមែនទេ? អញ្ចឹង សូមសាកល្បងប្រើប្រាស់ទម្រង់នេះមក បញ្ចប់ការសន្ទនាខាងក្រោម។

2. '-도록 하다'를 사용해서 대화를 완성하세요. សូមប្រើប្រាស់ '-도록 하다' មកបញ្ចប់ការសន្ទនា។

- 1) 加: 사장님, 오늘 아침에는 어떤 일을 하면 돼요? លោកប្រធាន! តើខ្ញុំអាចធ្វើអ្វីបាននៅព្រឹកនេះ?
나: _____ . [축사를 청소하다 បោសសម្អាតក្រោល]
- 2) 加: 건초는 잘 챙겨 두었지요? ទុកដាក់ចំបើងបានស្រួលចូលហើយមែនទេ?
나: _____ . [바로 확인하다 ធ្វើការត្រួតពិនិត្យភ្លាម]
- 3) 加: 축사에 가서 _____ . [소 먹이를 주다 ឲ្យចំណីគោ]
나: 네, 창고에 가서 사료 가져올게요. បាទ/ចាស! ខ្ញុំនឹងទៅឃ្នាំង យកចំណីមក។

정답 1) 축사를 청소하도록 하세요 2) 바로 확인하도록 하겠습니다 3) 소 먹이를 주도록 하세요



រៀនថែមបន្តិចទៀតតើល្អដែរឬទេ? សូមប្រើប្រាស់ '-도록 하다' មកបញ្ចប់ប្រយោគ។

- 1) 加: 내일 몇 시에 출발해요? តើថ្ងៃស្អែក ចេញដំណើរនៅម៉ោងប៉ុន្មាន?
나: 6시에 출발하니까 _____ . ដោយសារតែចេញដំណើរនៅម៉ោង៦:០០ ដូច្នេះសូមធ្វើយ៉ាងណាកុំឲ្យយឺត។
- 2) 加: 부탁한 보고서는 어떻게 됐어요? តើរបាយការណ៍ដែលខ្ញុំបានពឹងពាក់ យ៉ាងម៉េចទៅហើយ?
나: 지금 하고 있는데 저녁까지 _____ . ឥឡូវខ្ញុំកំពុងតែធ្វើវា ប៉ុន្តែខ្ញុំនឹងប្រញាប់បញ្ចប់ត្រឹមស្ងាត់នេះ។
- 3) 加: 작업장이 좀 지저분한데 청소 좀 해 주세요. កន្លែងការងារដូចជារាងកងខ្វះខាតស្អាតហើយ សូមធ្វើការសម្អាតបន្តិចផង។
나: 네, 이 일만 끝내고 _____ . បាទ, ចាំបង្ហើយការងាររួច ខ្ញុំនឹងប្រញាប់សម្អាត។

정답 1) 늦지 않도록 하세요 2) 끝내도록 할게요 3) 청소하도록 할게요



បាធឿនិងខារឹមកំពុងតែធ្វើការនៅកន្លែងការងារ។ តើពួកគេទាំងពីរនាក់ កំពុងតែនិយាយគ្នាអំពីអ្វី? ដំបូង សូមស្តាប់ការសន្ទនាឲ្យបាន២ដងជាមុនសិន។

카림 그물 좀 미리미리 정리해 놓으라니까 또 **그냥** 이렇게 됐네.

ខ្ញុំបានប្រាប់ថាឲ្យទុកដាក់សំណាញ់ឲ្យបានរួចរាល់ ម៉េចក៏ទុក ថោលអញ្ចឹងទៀតហើយ?

바트 어디 좀 봐. 몇 번이나 말했는데 또 그런 거야? 카림 형, 이건 실수가 아니야. 이번엔 마운 씨 불러서 단단히 혼을 좀 내.

នៅណា មើលតិចមើល! និយាយប៉ុន្មានដងហើយម៉េចបាននៅតែ អញ្ចឹងទៀត? បងខារឹម! នេះមិនមែនជាកំហុស(អចេតនា)ទេ។ លើកនេះ មើលទៅទាល់តែហៅ លោក ម៉ាម៉ូន មកស្តីឲ្យបន្តិច ហើយ ទើបបាន។

카림 한 번 쓴 그물은 다 엉켜서 다시 쓰기 어려우니까 꼭 풀어 놓으라고 했는데. 이것 때문에 **오늘도** 작업을 제때 못 **하게** 됐잖아.

ខ្ញុំធ្លាប់បានប្រាប់ហើយថាសំណាញ់ដែលប្រើហើយម្តងហើយ វាជំពាក់ អញ្ចឹងហើយត្រូវតែស្រាយវាទុក។ ដោយសារតែរឿងនេះ ធ្វើឲ្យការងារថ្ងៃនេះមិនអាចបញ្ចប់ទាន់ពេលទៀតហើយ។

바트 집어등도 새로 안 갈았고, 양망기도 그대로야. **អំពូល**ទាក់ត្រីក៏មិនទាន់ដូចថ្មី រឺឡូអូសសំណាញ់ក៏នៅដដែល។

카림 안되겠다. **당장** 마운 씨 좀 불러다가 얘기를 해야겠어.

មិនកើតទេ! មើលទៅទាល់តែហៅ លោក ម៉ាម៉ូនមកនិយាយគ្នា ទើបបាន។

그냥

- ① ដោយគ្មានការផ្លាស់ប្តូរប្រែប្រួលនៃស្ថានភាព
- ② ដែលគ្មានន័យ ឬគ្មានលក្ខខណ្ឌ

• 加: 여기 다 쓴 공구는 제가 정리할까요?
ទុកឲ្យខ្ញុំរៀបចំទុកដាក់ឧបករណ៍ដែលបានប្រើនៅទីនេះ យ៉ាងម៉េចដែរ?

나: 그냥 두세요. 이따가 다시 쓸 거예요
សូមទុកចោលនៅនោះហើយ។ បន្តិចទៀត នឹងប្រើវាម្តងទៀត។

• 加: 케이크는 왜 샀어요? 오늘 누구 생일이예요?
ហេតុអ្វីបានជាទិញនំខេក? ថ្ងៃនេះ ជាថ្ងៃខួបកំណើតរបស់នរណា?

나: 아니요, 먹고 싶어서 그냥 샀어요.
អត់ទេ! មកពីខ្ញុំចង់ញ៉ាំ ក៏ទិញវាទៅ។

당장 ភ្លាមៗ

- 회의에 늦지 않으려면 지금 당장 출발해야 합니다.
បើសិនមិនចង់យឺតការប្រជុំទេ ត្រូវតែចេញដំណើរឲ្យរហ័សនេះភ្លាមៗ។



ម្តងនេះ សូមអ្នកសាកល្បងដើរតួជាខារឹមនិងបាធឿ ហើយចូរថាតាមការសន្ទនា។ តើអ្នកបានស្តាប់ និងថាតាមរួចហើយមែនដែរឬទេ? អញ្ចឹងសូមសាកល្បងឆ្លើយនឹងសំណួរខាងក្រោម។

1. 두 사람은 뭘 하고 있어요? តើមនុស្សទាំងពីរនាក់នេះ កំពុងតែធ្វើអ្វី?
2. 두 사람은 왜 화가 났어요? តើហេតុអ្វីបានជាអ្នកទាំងពីរខឹង?

정답 1. 그물을 정리하고 있어요. 2. 동료가 일을 제대로 해 놓지 않아서 화가 났어요.



어휘 2 ពាក្យថ្មី ២ | មុខរបរ វិស័យនេសាទ



យើងមកស្វែងយល់កន្សោមពាក្យដែលពាក់ព័ន្ធនឹងវិស័យនេសាទថាមានអ្វីខ្លះទាំងអស់គ្នា។



그물
សំណាញ់



통발
ទ្រូ ឬលប



집어등
អំពូលទាក់ត្រី



양망기
រឿងអូសសំណាញ់



밧줄
ខ្សែពួរ



쇠사슬
ច្រវាក់



고리
ទំពក់




돛
យុញ



도르래
រ៉ែក



뜯채
កន្រ្តងជូសត្រី



낚시 바늘
ផ្លែសន្លូច



부자/부표
ពោង(សញ្ញាប្រាប់ផ្លូវនាវា)



바늘대
មូលដេរមង



수중 펌프
ម៉ូទ័រមូមទឹក



수경
រ៉ែនតាមុជទឹក



갈퀴
នោស ឬក្រងាវ



스티로폼 상자
ធុងស្តោក្លាស



សូមរំលឹកកន្សោមពាក្យដែលអ្នកបានរៀននៅខាងលើម្តងទៀត រួចហើយចូរឆ្លើយសំណួរ។

1. 사진을 보고 알맞은 말을 연결하세요. សូមមើលរូបភាព បន្ទាប់មកចូរភ្ជាប់ទៅនឹងពាក្យដែលត្រឹមត្រូវ។

①	②	③	④	⑤
●	●	●	●	●
●	●	●	●	●
㉠ 닳	㉡ 통발	㉢ 부표	㉣ 양망기	㉤ 집어등

정답 ①㉡ ②㉢ ③㉤ ④㉠ ⑤㉣



‘-게 되다’ គឺត្រូវបានប្រើភ្ជាប់ជាមួយនឹងកិរិយាស័ព្ទ សម្រាប់ពិពណ៌នាថាស្ថានភាពមួយត្រូវបានផ្លាស់ប្តូរដោយសារតែឥទ្ធិពលខាងក្រៅ។

- 加: 날씨 때문에 오늘도 작업을 못 **하게 되었어**. ដោយសារតែអាកាសធាតុ ទើបធ្វើឲ្យថ្ងៃនេះក៏មិនអាចធ្វើការងារបាន។
- 加: 큰일이다. 내일은 좋아질까? វីវេហើយ! អញ្ចឹង តើថ្ងៃស្អែកអាកាសធាតុអាចល្អប្រសើរដែរឬទេ?
- 加: 속카 씨는 한국 음식을 잘 먹네요. លោក សុខា ពូកែញ៉ាំម្ហូបកូរ៉េមែន។
- 加: 처음에는 못 먹었는데 몇 달 지나니까 잘 **먹게 되었어요**.
កាលពីដំបូង ខ្ញុំមិនសូវចេះញ៉ាំនោះទេ តែប៉ុន្មានខែកន្លងផុតទៅ ក៏ក្លាយទៅជាញ៉ាំបានបែបនេះទៅ។



비교해 보세요 សូមសាកល្បងធ្វើការប្រៀបធៀប

✓ រវាង ‘-게 되다’ និង ‘-아지다/어지다’ ។

‘-게 되다’ និង ‘-아지다/어지다’ គឺជាវេយ្យាករណ៍ដែលប្រើសម្រាប់រៀបរាប់ពីការផ្លាស់ប្តូរស្ថានភាពអ្វីមួយដូចគ្នា។ ខុសគ្នាត្រង់ថា ‘-게 되다’ ជាធម្មតា រៀបរាប់ពីលទ្ធផលនៃការផ្លាស់ប្តូរ រីឯ ‘-아지다/어지다’ វិញ គឺផ្តោតទៅលើដំណើរការនៃការផ្លាស់ប្តូរ។ ហើយ ‘-게 되다’ ជាធម្មតាគឺ ប្រើជាមួយនឹងកិរិយាស័ព្ទ ចំណែក ‘-아지다/어지다’ ជាទូទៅគឺប្រើជាមួយនឹងគុណនាម។


- 날씨가 추워졌어요. 날씨가 추워서 일을 못 **하게 되었어요**. (○)
- 날씨가 춥게 되었어요. (X)




តើអ្នកយល់ពីការប្រើប្រាស់ ‘-게 되다’ ហើយមែនទេ? បើអញ្ចឹង សូមប្រើប្រាស់ទម្រង់នេះទៅបញ្ចប់ការសន្ទនា។

2. 그림을 보고 ‘-게 되다’를 사용해서 문장을 완성하세요.

សូមមើលរូបភាព បន្ទាប់មកចូរប្រើប្រាស់ ‘-게 되다’ មកបញ្ចប់ការសន្ទនា។

- 

낚시를 잘 못 했는데 _____.
ពីមុនខ្ញុំមិនសូវចេះស្វែងត្រីនោះទេ តែដោយសារឧស្សាហ៍ទៅស្វែង ពេលនេះខ្ញុំប្រែជាពូកែហើយ។
- 

날씨가 너무 안 좋아서 _____.
ដោយសារតែអាកាសធាតុមិនល្អខ្លាំង ធ្វើឲ្យមិនអាចជិះទូកបាន។

정답 1) 자주 해서 지금은 잘하게 됐어요 2) 배를 못 타게 됐어요



រៀនថែមបន្តិចទៀតតើល្អដែរឬទេ? សូមប្រើប្រាស់ ‘-게 되다’ មកបញ្ចប់ប្រយោគ។

- 1) 한국에 처음 왔을 때는 한국어를 잘 못했어요. 하지만 지금은 한국 사람과 자주 얘기해서 _____.
ពេលដែលខ្ញុំមកប្រទេសកូរ៉េដំបូង ខ្ញុំមិនចេះភាសាកូរ៉េនោះទេ។ ក៏ប៉ុន្តែពេលនេះ ដោយសារតែខ្ញុំឧស្សាហ៍ជជែកលេងជាមួយនិងជនជាតិកូរ៉េ ក៏ប្រែជាពូកែ។
- 2) 우리 회사가 이사를 했어요. 그래서 저도 회사 근처로 _____.
ក្រុមហ៊ុនរបស់យើង បានប្តូរទីតាំង។ ដូច្នេះហើយ ពួកខ្ញុំក៏បានដីទៅផ្ទះក្រុមហ៊ុនដែរ។

정답 1) 잘하게 됐어요 2) 이사하게 됐어요



활동 សកម្មភាព

문제가 생겼을 때는 어떻게 해결하면 좋을까요? <보기>처럼 말해 보세요.


នៅពេលដែលមានបញ្ហាកើតឡើង តើគួរតែដោះស្រាយបែបណាទើបល្អ? សូមសាកល្បងនិយាយដូចទៅនឹង<ឧទាហរណ៍>។

보기




그물이 엉키다, 그물을 풀다
សំណាញ់ជំពាក់, ស្រាយសំណាញ់


그물이 모두 엉켜 있으니
어서 그물을 풀도록 하세요.
ដោយសារសំណាញ់ទាំងអស់ជំពាក់
អញ្ជឹងសូមប្រញាប់ស្រាយសំណាញ់។




돼지가 먹이를 기다리다, 사료를 주다
ជ្រូករង់ចាំចំណី, អោយចំណី



축사가 더럽다, 분뇨를 치우다
ក្រោលកង្កែប, កើបលាមក



양망기가 고장나다, 수리하다
វ៉ែន្យូអូសសំណាញ់ ខូច, ជួសជុល



정답 1) 돼지가 먹이를 기다리니까 사료를 주도록 하세요.
2) 축사가 더러우니까 분뇨를 치우도록 하세요.
3) 양망기가 고장이 났으니까 수리하도록 하세요.



축산업과 어업 현장의 직업

ការងារជាក់ស្តែងនៃវិស័យចិញ្ចឹមសត្វ និង នេសាទ

축산업 វិស័យនេសាទ



사료 배합기 ម៉ាស៊ីនកិន(លាយ)ចំណី
사료 배합기에 사료를 투입합니다.
ដាក់ចំណី ចូលទៅក្នុងម៉ាស៊ីន។



스키드로더 ម៉ាស៊ីនចូក(ដី)
스키드로더로 폐기물을 치웁니다.
ធ្វើការសម្អាតយកកាកសំណល់ចេញ
ដោយប្រើប្រាស់ម៉ាស៊ីនចូក។



축사 គ្រោល/ទ្រុង
축사 지붕을 점검하거나 수리합니다.
ធ្វើការត្រួតពិនិត្យ ឬក៏ជួសជុល ដំបូលគ្រោល។



분뇨 탱크 ធុងលាមក(សត្វ)
분뇨 탱크를 조작합니다.
បង្កើតធុងលាមក(សត្វ)។

어업 វិស័យនេសាទ



배를 타고 바다에 나가 물고기를 잡습니다.
ជិះទូកទៅសមុទ្រ ហើយធ្វើការចាប់ត្រី។



갯벌에서 조개나 낙지, 굴 등을 캐니다.
ធ្វើការរកអរកមយស្សី មីក ក៏ដូចជា ត្រី ផ្សេងៗ នៅវាលភក់។



양식장에서 물고기를 길러서 팝니다.
ចិញ្ចឹមត្រីនៅកសិដ្ឋានចិញ្ចឹមត្រី
ហើយធ្វើការលក់។



염전을 만들어 소금을 생산합니다.
បង្កើតវាលស្រែអំបិល ដើម្បីផលិតអំបិល។



EPS-TOPIK 듣기 វិញ្ញាសាស្តាប់ EPS-TOPIK



សំណួរទី១និងទី២ គឺជាការស្តាប់ប្រយោគ ហើយជ្រើសរើសរូបភាពដែលត្រឹមត្រូវ។ សូមស្តាប់ ហើយធ្វើការជ្រើសរើសចម្លើយដែលត្រឹមត្រូវ។

[1~2] 그림을 보고 알맞은 것을 고르십시오.
ចូរមើលរូបភាព ហើយជ្រើសរើសចម្លើយដែលត្រឹមត្រូវ។



- ① ② ③ ④



- ① ② ③ ④



សំណួរទី៣សំណួរទី៤ គឺជាការស្តាប់សំណួរ បន្ទាប់មកជ្រើសរើសចម្លើយដែលត្រឹមត្រូវទៅនឹងសំណួរ។ ចំណែកឯសំណួរទី៥វិញ គឺជាការស្តាប់ការសន្ទនា រួចហើយជ្រើសរើសចម្លើយដែលត្រឹមត្រូវទៅនឹងសំណួរ។ មុននឹងស្តាប់ សូមមើលខ្លឹមសាររបស់សំណួរនិងចម្លើយជាមុនសិន។

[3~4] 질문을 듣고 알맞은 대답을 고르십시오. ចូរស្តាប់សំណួរ ហើយជ្រើសរើសចម្លើយដែលត្រឹមត្រូវ។

3. ① 오리를 기르고 있어요. ② 토끼를 본 적이 있어요.
 ③ 오리 농장에 가 볼까요? ④ 토끼 먹이를 사러 왔어요.
4. ① 어제 갈았어요. ② 안 갈게 됐어요.
 ③ 내일 갈 거지요? ④ 빨리 갈도록 할게요.

5. 이야기를 듣고 질문에 알맞은 대답을 고르십시오.
សូមស្តាប់ការសន្ទនា បន្ទាប់មកចូរជ្រើសរើសយកចម្លើយដែលត្រឹមត្រូវទៅនឹងសំណួរ។

남자는 무엇을 확인하려고 합니까? តើមនុស្សប្រុស មានបំណងចង់ពិនិត្យអ្វី?

- ① 그물 ② 통발 ③ 양망기 ④ 집어등

